

JST ជាអង្គការដែលឧបត្ថម្ភគាំទ្រដល់ ប្រជាជន ដែលកំពុងរស់នៅជាមួយ សម្បត្តិបេតិកភណ្ឌ

ទំនាក់ទំនងរវាងអ្នកភូមិទាំងអស់ជាមួយនឹងកម្មកររស់នៅភូមិនគរក្រៅ ដែលមកធ្វើការនៅការដ្ឋានជួសជុលប្រាសាទ រួមជាមួយអ្នកកំចាត់ជំងឺប៉េនដែលត្រូវបានគេបញ្ជូនមកធ្វើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរ បានចាប់ផ្តើមកើតមានឡើងនៅឆ្នាំ១៩៩៤មក។ នៅឆ្នាំ២០០៥ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលមានឈ្មោះថា JST បានចាប់កំណើតលេចឡើង។ ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ប្រសិនបើអង្គការ JST អាចស្ថិតនៅក្នុងឋានៈជាកន្លែងប្រមូលផ្តុំ សម្រាប់មនុស្សទាំងឡាយ រួមមានដូចជា ភ្ញៀវទេសចរណ៍ទេសដែលមកទស្សនាប្រាសាទ អ្នកភូមិដែលធ្វើការនៅតាមប្រាសាទ រួមទាំងភ្ញៀវទេសដែលជាប់ចិត្តស្រឡាញ់បរិយាកាស និងប្រវត្តិសាស្ត្រកម្ពុជា មកជួបជុំគ្នាដើម្បីស្វែងយល់ និងសិក្សាអំពីប្រាង្គប្រាសាទបុរាណ។

កិច្ចថែរក្សាការពារប្រាសាទ

- ការអប់រំស្តីពីការជួសជុលប្រាសាទបុរាណ
- កម្មវិធីសុខុមាលភាពសម្រាប់អ្នកបច្ចេកទេស
- ការបណ្តុះបណ្តាលធនធានមនុស្ស ។ល។

រក្សាកេរ្តិ៍ឈ្មោះ និងប្រាង្គប្រាសាទបុរាណ ហើយបន្សល់ទៅកូនចៅជំនាន់ក្រោយៗ។

បង្កើតបរិយាកាសការងារប្រកបដោយទំនុកចិត្តដល់អ្នកភូមិដែលកំពុងធ្វើការតាមប្រាសាទ។



កិច្ចឧបត្ថម្ភកុមារ

- ការថែទាំសុខុមាលភាព
- ការផ្គត់ផ្គង់សម្ភារៈសិក្សា ។ល។

កិច្ចអភិវឌ្ឍន៍ក្នុងតំបន់

- ការអប់រំស្តីពីបរិស្ថាន
- សកម្មភាពជំនួញ ។ល។

ជម្រុញឲ្យកុមារមានកម្លាំងចិត្តសិក្សានិងមានសុខភាពល្អ ដើម្បីក្លាយជាកម្លាំងជម្រុញការអភិវឌ្ឍន៍ក្នុងតំបន់

JST NEWS 1

ខួបគម្រប់២០ឆ្នាំរបស់ក្រុមជួសជុលប្រាសាទJASA

ក្រុមរដ្ឋាភិបាលជប៉ុន-អាជ្ញាធរអប្សរា ដើម្បីថែរក្សាប្រាសាទអង្គរ (JASA) ដែលប្រៀបដូចជាម្តាយនៃរដ្ឋានប្រាសាទបានចាប់កំណើតពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល២០ឆ្នាំហើយ។ JSTកំពុងអនុវត្តន៍កម្មវិធីដូចជាការពន្យល់នៅការដ្ឋានជួសជុលដោយអ្នកជំនាញ និងការសាកល្បងបទពិសោធន៍ជួសជុលផងដែរ។ បើលោកអ្នកមានចំណាប់អារម្មណ៍សូមទាក់ទងមកយើងខ្ញុំតាមរយៈE-mail ។



JST NEWS 2

ការចាប់ផ្តើមជួសជុលតោនិងនាគជាគម្រោងលើកទីពីរ!

គោលបំណងរបស់យើងគឺការផ្តល់បច្ចេកទេសពីជនជាតិខ្មែរទៅជនជាតិខ្មែរដោយយើងបានចាប់ផ្តើមគម្រោងលើកទីពីរនេះនៅខែមេសាឆ្នាំ២០១៤។ បុគ្គលិកដែលបានបណ្តុះបណ្តាលកំពុងតែស្រាវជ្រាវការជួសជុលប្រាសាទជាទៀងរាល់ថ្ងៃ។



អាស័យដ្ឋានទំនាក់ទំនងអង្គការ JST

JST HP : <http://www.jst-cambodia.net>
Email : info@jst-cambodia.net

ទីស្នាក់ការកណ្តាលនៃអង្គការ JST នៅកម្ពុជា (JASA/UNESCO OFFICE)
អាស័យដ្ឋាន : #056, ក្រុមទី៦, ភូមិត្រពាំងសេះ, ឃុំគោកចក, ស្រុកសៀមរាប ប្រទេស : ជា ណា្តល
អ្នកទទួលបន្ទុក
TEL: 097-6710888 / FAX : 063-760-249

ការចូលរួមជាអ្នកស្ម័គ្រចិត្ត ឬជានិស្សិតចុះស្រាវជ្រាវ
អង្គការ JST កំពុងទទួលស្វាគមន៍ចំពោះនិស្សិតចុះស្រាវជ្រាវ សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ ចំពោះអ្នកមានចំណាប់អារម្មណ៍សូមចូលទៅក្នុង គេហទំព័រ !

រាល់ការផ្ទេរប្រាក់មូលនិធិ សូមប្រើប្រាស់លេខគណនីខាងក្រោម
PHNOM PENH COMMERCIAL BANK, Siem Reap Branch
Bank account ; JST Account number ; 115-02-039007-7
Swift Code ; PPCBKHP

- X ក្រុមការងារនៃអង្គការ JST
- អ្នកគាំទ្រពិសេស : ក្រុមរដ្ឋាភិបាលជប៉ុន-អាជ្ញាធរអប្សរា ដើម្បីថែរក្សាប្រាសាទអង្គរ (JASA)
National Federation of UNESCO Associations in JAPAN
- | | |
|---|---|
| Angkor Yamanami Fund | Tanabe International Exchange Society(TIES) |
| Ichinomiya Tyuo Rotary Club | Tokyo Shimbashi Rotary Club |
| NPO OASIS International | Tokyo Rainbow Rotary Club |
| KWANSEI GAKUIN University | Tokoname Rotary Club |
| Kisui Water Treatment Japan, Inc. | Together To the Future(TTF) |
| KINAN UNESCO Association | Ninohe Rotary Club |
| KDDI Co., Ltd. | HAJIME JUKU |
| KOTA Circuit YRP Kiriyama | MITA & Co., Ltd. |
| International Development Center of Japan(IDCJ) | Panasonic Corporation |
| Shiogama Rotary Club | Recycling Organization |
| Tools for Self Reliance | TAIWA SEIKI Co., Ltd. |
| Seishin Joshi Gakuin High School | ROTARACT (Aichi) |
| TOYAMA Loins Club | Cafe Moi Moi |



2014
ការនាំទំនាក់ទំនង
JST

ការដើរស្របនឹងស្ថានភាពក្នុងតំបន់!

ការសាងសង់សាលាអនុវិទ្យាល័យបាយ៉ន

ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដូចជាអ្នកបច្ចេកទេសជួសជុលប្រាសាទជាដើម ដែលជាធនធានសំខាន់ៗទ្រទ្រង់ក្នុងតំបន់ យើងបានចាប់ផ្តើមសាងសង់និងគ្រប់គ្រងសាលាអនុវិទ្យាល័យរដ្ឋមួយ ដែលមិនធ្លាប់មាននៅក្នុងតំបន់នេះ។

ជំរុញកំនើនអត្រាសិស្សដែលបន្តការសិក្សាបន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា!

រហូតមកដល់បច្ចុប្បន្ននេះ អង្គការJSTបានផ្តល់ជំនួយទៅដល់ភូមិនគរក្រៅដែលពីមុនមិនធ្លាប់មានសាលាអនុវិទ្យាល័យ។ ចំណែក ភាគរយសិស្សដែលបន្តទៅសិក្សានៅសាលាអនុវិទ្យាល័យគឺឃើញថាមានចំនួនមិនដល់១៥%ផង។ ពួកគេត្រូវបង្ខំចិត្តបញ្ឈប់ការសិក្សាដោយសារបញ្ហាបរិស្ថានជុំវិញខ្លួន។ ដោយមានសំណូមពរពីក្មេងៗថា "ពួកខ្ញុំចង់បានសាលាអនុវិទ្យាល័យនៅក្នុងភូមិ" ដូច្នេះហើយJSTបានសម្រេចចិត្តផ្តល់ជំនួយកន្លែងសម្រាប់សាងសង់សាលាអនុវិទ្យាល័យបាយ៉ន ហើយបានប្រមូលមូលនិធិសប្បុរសធម៌ពីជនជាតិជប៉ុនដើម្បីសង់អាគារនិងបន្ទប់សិក្សានៅក្នុងខែតុលាឆ្នាំ២០១៣។ នៅដើមឆ្នាំនេះ មានសិស្សភាគច្រើនបានបញ្ចប់ថ្នាក់បឋមសិក្សា ហើយបានបន្តការសិក្សានៅអនុវិទ្យាល័យបាយ៉ន ដែលនៅថ្នាក់ទី៧មានសិស្សចំនួន១៣៥នាក់ ហើយពួកគេកំពុងព្យាយាមសិក្សាជារៀងរាល់ថ្ងៃដើម្បីគោលដៅអនាគតរៀងៗខ្លួន។

ទស្សនកិច្ចសិក្សាផ្ទាល់នៅទីកន្លែងអប់រំប្រទេសជប៉ុន របស់ប្រធានមន្ទីរ និងការិយាល័យអប់រំយុវជននិងកីឡាខេត្ត ក្រុងសៀមរាប

អង្គការ JST កំពុងចូលរួមសហការពង្រីកទំហំនៃការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក រវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៣ ប្រធានមន្ទីរ និងការិយាល័យអប់រំខេត្តក្រុងសៀមរាប ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅការិយាល័យអប់រំប្រទេសជប៉ុន តាមរយៈលោកនាយកសាលាគរុកោសល្យនៅប្រទេសជប៉ុន។ ម៉្យាងទៀតអង្គការបានរៀបចំអោយមានការចូលរួមសំនេះសំណាលជាផ្លូវការ រវាងអភិបាលក្រុងតំបន់ស្វយ័តជប៉ុនជាមួយអភិបាលខេត្តសៀមរាបផងដែរ។ ក្រៅពីនេះ អង្គការបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ជាមួយក្មេងជនបទ និងរៀបចំការទស្សនាការដ្ឋានជួសជុលប្រាសាទ ព្រមទាំងបានទទួលយកនិស្សិតចុះកម្មសិក្សាជប៉ុនជាច្រើនផងដែរ។ តាមរយៈទំនាក់ទំនងទាំងនេះ ក្រុមយុវជនភូមិកំចាត់វិកចំរើនប្រែក្លាយជាធនធានមនុស្សដែលទ្រទ្រង់អនាគតភូមិ ហើយមានតួនាទីជាអ្នកភ្ជាប់ទំនាក់ទំនងភូមិ និងពិភពលោកខាងក្រៅ។

ការពង្រីកចក្ខុវិស័យរបស់សិស្សដោយបង្កើតថ្នាក់ពិសេសនៅក្នុងតំបន់!

នៅសាលាអនុវិទ្យាល័យបាយ៉ន ក្រៅពីការបង្រៀនតាមកម្មវិធីសិក្សាដូចថ្នាក់រដ្ឋនោះ យើងមានថ្នាក់ពិសេសដោយបានអញ្ជើញអ្នកជំនាញមកបង្រៀនក្នុងមួយខែប្រហែល២ទៅ៣ដងផងដែរ។ មកដល់ឥឡូវនេះ មានអ្នកជំនាញដូចជា អ្នកជំនាញជួសជុលប្រាសាទ អ្នកជំនាញបុរាណវិទ្យា អ្នកជំនាញទំនៀមទំលាប់ប្រពៃណី អ្នកស្រាវជ្រាវប្រភេទគ្រីទិកសាប និងអ្នកគ្រប់គ្រងអង្គការ NGOជាដើម។ ការបង្រៀននោះមានអត្ថន័យជាក់ស្តែងខុសគ្នានឹងថ្នាក់ចំណេះដឹងទូទៅ ដែលធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍ជ្រាលជ្រៅ ហើយធ្វើឲ្យគ្រូស្រាវមែទៅថ្ងៃអនាគតរបស់ពួកគេមានភាពទូលំទូលាយផងដែរ។



សកម្មភាពនិស្សិតស្ម័គ្រចិត្តជនជាតិជប៉ុន:

ចាប់ពីខែមេសាឆ្នាំ២០១៣ JSTបានភ្ជាប់ទំនាក់ទំនងជាមួយសកលវិទ្យាល័យ KWANSEI GAKUINIដោយបានកំនត់ទទួលយកនិស្សិតនិស្សិតស្ម័គ្រចិត្តមកអនុវត្តក្នុងការងារJST។ និស្សិតទាំងនោះមិនត្រឹមតែមានតួនាទីជួយការងាររបស់អង្គការនោះទេ ពួកគេអាចកំនត់ប្រធានបទអ្វីមួយ ហើយធ្វើការស្រាវជ្រាវ ដើម្បីសរសេរនិក្ខេបបទ រឺមួយក៏បង្កើតនូវគម្រោងអ្វីមួយឡើង។ ការចែករំលែកប្រធានបទនីមួយៗដែលមានតាមរយៈJST និស្សិតជប៉ុនក៏ដូចជាJSTផងដែរនិងទទួលបានការផ្លាស់ប្តូរបទពិសោធន៍យ៉ាងល្អប្រសើរ។

ការបោះពុម្ព "សៀវភៅគំនូរជួសជុលប្រាសាទ" ទុកជាសៀវភៅមេរៀនរបស់អង្គការ JST

នៅក្នុងឆ្នាំនេះ អង្គការជួសជុលប្រាសាទហៅកាត់ថាJASA (ក្រុមរដ្ឋាភិបាលជប៉ុន-អាជ្ញាធរអប្សរា ដើម្បីថែរក្សាប្រាសាទអង្គរ) ដែលជាអ្នកបង្កើតអង្គការJST ឈានចូលដល់ខួបគម្រប់២០ឆ្នាំហើយ។ JSTបានបង្កើត"សៀវភៅគំនូរជួសជុលប្រាសាទ"សំរាប់កុមារកម្ពុជាដើម្បីឲ្យពួកគេបានដឹងពីលទ្ធផលនៃការជួសជុលប្រាសាទមកដល់ពេលបច្ចុប្បន្ននេះមានដូចជាប្រាសាទបាយ៉ននិងប្រាសាទអង្គរវត្តជាដើម។ អ្នកជំនាញជួសជុលប្រាសាទជនជាតិខ្មែរបានប្រើប្រាស់សៀវភៅនេះធ្វើជាសម្ភារៈក្នុងការពន្យល់ពីបច្ចេកទេសបុរាណជួសជុលប្រាសាទក្នុងម៉ោងពិសេស ទៅដល់សិស្សផងដែរ។ ចំណេះដឹងនិងចំណាប់អារម្មណ៍របស់ពួកគេទៅលើប្រាសាទបុរាណគឺជាជំហានដំបូងដើម្បីស្រាវជ្រាវអនាគតប្រាសាទនាពេលខាងមុខ។

ដំណើរកំសាន្តដែលត្រូវទ្រប់ទៅរកជំនឿ ព្រលឹងអរូបីនៅទីភូមិជនបទកម្ពុជា:

ក្នុងគោលបំណងចង់អោយអ្នកទាំងអស់គ្នាបានយល់ដឹងថែមទៀតអំពី ភូមិជនបទនិងក្រុមប្រាសាទនៅកម្ពុជា អង្គការJSTបានរៀបចំដំណើរកំសាន្តមានដូចជា ការទស្សនាការដ្ឋានជួសជុលប្រាសាទដែលមានអ្នកជំនាញជួសជុលជាអ្នកពន្យល់ ការស្នាក់នៅភូមិដើម្បីជកស្រែបទពិសោធន៍តាមភូមិ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ជាមួយក្រុមយុវជននិងកុមារក្នុងភូមិជាដើម។ ទាំងនោះសុទ្ធសឹងតែជាដំណើរកំសាន្តដែលអាចដកស្រង់បទពិសោធន៍សម្រាប់ជីវិត ព្រោះមានលក្ខណៈពិសេសខុសពីដំណើរកំសាន្តធម្មតា។ ចំនួនដែលទទួលបានពីការរៀបចំដំណើរកំសាន្តទាំងនោះ ត្រូវបានបែងចែកយកទៅប្រើប្រាស់សម្រាប់ការងារជួសជុលប្រាសាទនិងការងារសាលារៀនក្នុងភូមិ ហើយបានជួយជំរុញការអប់រំកុមារនិងកំនើនកំរិតជីវិតអ្នកភូមិផងដែរ។ ឆ្នាំនេះ អង្គការបានរៀបចំសុទ្ធសឹងតែដំណើរកំសាន្តដែលអាចដកស្រង់បទពិសោធន៍ ដោយគ្រាន់តែចំណាយពេលខ្លី ដើម្បីស្វែងយល់ពីជំនឿនិងជីវភាពរស់នៅរបស់អ្នកភូមិ។ មិនត្រឹមតែទទួលបានភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងអាចទំនាក់ទំនងជាមួយម្ចាស់ស្រុក លើសពីនោះទៀត អ្នកទាំងអស់គ្នាអាចចូលរួមជំរុញការងារជួសជុលប្រាសាទនិងអភិវឌ្ឍនភូមិផងដែរ។ សូមទំនាក់ទំនងតាមអាស័យដ្ឋាន info@jst-cambodia.net !